

អនុលោមម៉ោងសន្សំពន្លឺថ្ងៃនៅរដ្ឋ CALIFORNIA ទៅនឹងច្បាប់សហព័ន្ធ។ អនុញ្ញាតឱ្យអង្គនីតិបញ្ញត្តិប្តូររយៈពេលម៉ោងសន្សំពន្លឺថ្ងៃ។ លក្ខន្តិកៈអង្គនីតិបញ្ញត្តិ។

ចំណងជើង និងសេចក្តីសង្ខេបជាផ្លូវការ

រៀបចំដោយអគ្គមេធាវី

អត្ថបទនៃវិធានការនេះអាចរកឃើញនៅលើគេហទំព័រ របស់រដ្ឋលេខាធិការតាមអាសយដ្ឋាន
<http://voterguide.sos.ca.gov>

- បង្កើតតំបន់ពេលវេលា
កំណត់ដោយច្បាប់សហព័ន្ធ
ជា "ម៉ោងស្តង់ដារប៉ាស៊ីហ្វិក"
ជាពេលវេលាស្តង់ដារ នៅក្នុងរដ្ឋ
California។

- ផ្តល់ជូនថាម៉ោងសន្សំពន្លឺថ្ងៃនៅរដ្ឋ
California ចាប់ផ្តើមនៅម៉ោង 2 ព្រឹកនៅថ្ងៃ
អាទិត្យទីពីរនៃខែមីនាហើយបញ្ចប់នៅម៉ោង 2
ព្រឹកនៅថ្ងៃអាទិត្យដំបូងនៃខែវិច្ឆិកាស្របតាម
ច្បាប់សហព័ន្ធបច្ចុប្បន្ន។

- អនុញ្ញាតឱ្យអង្គនីតិបញ្ញត្តិដោយការបោះឆ្នោត
ពីរភាគបី ដើម្បីធ្វើការផ្លាស់ប្តូរនាពេលអនា
គត លើរយៈពេលម៉ោងសន្សំពន្លឺថ្ងៃរបស់រដ្ឋ

California រួមបញ្ចូលទាំងការអនុវត្តប្រចាំឆ្នាំ
របស់ខ្លួន ប្រសិនបើការផ្លាស់ប្តូរគឺស្របតាម
ច្បាប់សហព័ន្ធ។

**សេចក្តីសង្ខេបការវាយតម្លៃនៃការវិភាគរបស់
អង្គ នីតិបញ្ញត្តិនៃផលប៉ះពាល់សារពើពន្ធសុទ្ធ
នៃរដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖**

- វិធានការនេះមិនមានឥទ្ធិពល
សារពើពន្ធដោយផ្ទាល់ទេដោយ
សារតែការប្តូរ ម៉ោងសន្សំពន្លឺថ្ងៃ
អាស្រ័យលើសកម្មភាពនាពេល
អនាគតដោយ អង្គនីតិបញ្ញត្តិនិងរដ្ឋាភិបាល
សហព័ន្ធ។

ការបោះឆ្នោតសម្រេចដោយអង្គនីតិបញ្ញត្តិនៅលើ AB 807 (សំណើប្រជាមតិ 7)
(ជំពូក 60, លក្ខន្តិកៈឆ្នាំ 2018)

ព្រឹទ្ធសភា៖ ការគាំទ្រ 26 ការប្រឆាំង 9

រដ្ឋសភា៖ ការគាំទ្រ 68 ការប្រឆាំង 6

ការវិភាគដោយអ្នកវិភាគអង្គនីតិបញ្ញត្តិ

សាវតា

ច្បាប់សហព័ន្ធបង្កើតម៉ោងសន្សំពន្លឺថ្ងៃសម្រាប់ផ្នែកនៃឆ្នាំ។ ច្បាប់សហព័ន្ធបង្កើតតំបន់ម៉ោងស្តង់ដារសម្រាប់តំបន់នីមួយៗនៃសហរដ្ឋ។ ឧទាហរណ៍ រដ្ឋ California រដ្ឋផ្សេងទៀតនៅភាគខាងលិចស្ថិតក្នុងតំបន់ម៉ោងស្តង់ដារប៉ាស៊ីហ្វិក។ ច្បាប់សហព័ន្ធតម្រូវឱ្យម៉ោងស្តង់ដារនៃរដ្ឋនីមួយៗដើរមុនគ្នាមួយម៉ោង ចាប់ពីដើមខែមីនាដល់ដើមខែវិច្ឆិកា—កំឡុងពេលដែលគេស្គាល់ថាជាម៉ោងសន្សំពន្លឺថ្ងៃ (DST)។ កំឡុងពេលនៃ DST ព្រះអាទិត្យរះ និងព្រះអាទិត្យលិចកើត

ឡើងយឺតជាងធម្មតាមួយម៉ោង។ បច្ចុប្បន្ននេះ ច្បាប់សហព័ន្ធ ពុំអនុញ្ញាតឱ្យរដ្ឋអនុម័ត DST ពេញមួយឆ្នាំឡើយ។ ទោះជាយ៉ាងណា ច្បាប់សហព័ន្ធអនុញ្ញាតឱ្យរដ្ឋជ្រើសរើស DST និងនៅតែស្ថិតលើម៉ោងស្តង់ដារពេញមួយឆ្នាំ ដូចគ្នានឹងបច្ចុប្បន្ននេះមានករណីនៅក្នុងរដ្ឋ Arizona និង Hawaii។

រដ្ឋ California បានបោះឆ្នោតលើ DST ប្រហែល 70 ឆ្នាំ កន្លងមកហើយ។ នៅឆ្នាំ 1949 អ្នកបោះឆ្នោតនៅរដ្ឋ California បានអនុម័តវិធានការផ្តួចផ្តើមមួយ

ការវិភាគដោយអ្នកវិភាគអង្គនីតិបញ្ញត្តិ

បន្ត

ដែលបានបង្កើត DST នៅរដ្ឋ California។ អង្គនីតិបញ្ញត្តិអាចធ្វើការផ្លាស់ប្តូរលើវិធានការផ្តល់ឱ្យមន្ត្រីតាមរយៈការដាក់ស្នើការផ្លាស់ប្តូរទាំងនោះជូនអ្នកបោះឆ្នោតដើម្បីស្នើសុំការអនុម័តពីពួកគេប៉ុណ្ណោះ។

សេចក្តីស្នើច្បាប់

សំណើប្រជាមតិ 7 អនុញ្ញាតឲ្យអង្គនីតិបញ្ញត្តិដែលមានសំឡេងឆ្នោតពីរភាគបីធ្វើការផ្លាស់ប្តូរ DST (ដូចជា តាមរយៈការស្ថិតនៅលើ DST ពេញមួយឆ្នាំ) ឲ្យតែការផ្លាស់ប្តូរនោះត្រូវបានអនុញ្ញាតដោយច្បាប់សហព័ន្ធ។ នៅពេលមានការផ្លាស់ប្តូរនោះ រដ្ឋ California នឹងរក្សាកំឡុងពេល DST បច្ចុប្បន្ន។

ឥទ្ធិពលលើសារពើពន្ធ

ពុំមានឥទ្ធិពលនៃសារពើពន្ធផ្ទាល់ទៅលើរដ្ឋ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋានឡើយ។ វិធានការនេះ

នឹងពុំមានឥទ្ធិពលផ្ទាល់ទៅលើចំណាយឬចំណូលរបស់រដ្ឋ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋានឡើយ។

នេះគឺដោយសារតែរាល់ការប៉ះពាល់ នឹងអាស្រ័យទៅលើចំណាត់ការនាពេលអនាគតដោយអង្គនីតិបញ្ញត្តិ—ហើយជាសក្តានុពលគឺរដ្ឋាភិបាលសហព័ន្ធ—ធ្វើការផ្លាស់ប្តូរ DST។

ផលប៉ះពាល់ដែលអាចកើតមានដោយសារការផ្លាស់ប្តូរ DST។ ប្រសិនបើអង្គនីតិបញ្ញត្តិផ្លាស់ប្តូរ DST អាចមានឥទ្ធិពលផ្សេងៗជាច្រើន។ ឧទាហរណ៍ ប្រសិនបើអង្គនីតិបញ្ញត្តិអនុម័ត

DST ពេញមួយឆ្នាំនោះ

ព្រះអាទិត្យរះ និងព្រះអាទិត្យលិច នឹងកើតឡើងមួយម៉ោងបន្ទាប់ ចន្លោះខែវិច្ឆិកា និងខែមីនា។ ការផ្លាស់ប្តូរនេះ អាចប៉ះពាល់ដល់បរិមាណថាមពលសុទ្ធដែលប្រើប្រាស់សម្រាប់បំភ្លឺ កម្ដៅ និងធ្វើឲ្យត្រជាក់នៅអំឡុងខែទាំងនោះ។ បន្ថែមពីលើនេះទៀត ប្រព័ន្ធបច្ចុប្បន្ននៃ DST អំឡុងផ្នែកនៃឆ្នាំ ទំនងជាប៉ះពាល់ដល់បរិមាណនៃការទទួលបានដំណេករបស់ប្រជាជនមួយចំនួននៅពេលប្តូរពីម៉ោងស្អែកដាវ និង DST ពីរដងក្នុងមួយឆ្នាំ។ ការនេះប៉ះពាល់អាចកើតមានទៅលើអ្វីៗដូចជា ផលិតភាពរបស់កម្មករនិយោជិក និងចំនួនគ្រោះថ្នាក់។ DST ពេញមួយឆ្នាំនឹងលុបបំបាត់ឥទ្ធិពលទាំងនេះ។ ឥទ្ធិពលសុទ្ធនៃការផ្លាស់ប្តូរទាំងនេះទៅលើហិរញ្ញវត្ថុរបស់រដ្ឋ និងរដ្ឋាភិបាលថ្នាក់មូលដ្ឋានពុំមានភាពច្បាស់លាស់ទេ ប៉ុន្តែទំនងជាមានតិចតួច។

ចូលមើល <http://www.sos.ca.gov/campaign-lobbying/cal-access-resources/measure-contributions/2018-ballot-measure-contribution-totals/> សម្រាប់បញ្ជីនៃគណៈកម្មាធិការ ដែលបង្កើតឡើងជាចម្បងដើម្បីគាំទ្រឬជំទាស់វិធានការនេះ។ ចូលមើល <http://www.fppc.ca.gov/transparency/top-contributors/nov-18-gen.html> ដើម្បីទទួលបានអ្នកចូលរួមវិភាគទានកំពូលៗទាំង 10 របស់គណៈកម្មាធិការ។

ប្រសិនបើអ្នកចង់បានច្បាប់ចម្លងនៃអត្ថបទពេញលេញនៃវិធានការរដ្ឋ សូមទូរស័ព្ទមករដ្ឋលេខាធិការ តាមលេខ (888) 345-4917 ឬអ្នកអាចអ៊ីម៉ែល vigfeedback@sos.ca.gov ហើយច្បាប់ចម្លងមួយនឹងត្រូវបានផ្ញើទៅអ្នកដោយឥតគិតថ្លៃ។